



California's Protection & Advocacy System
Toll-Free (800) 776-5746

ការទូទាត់ប្រាក់តែមួយលើក និង សិទ្ធិទទួលបាន Medi-Cal

ខែមិថុនា ឆ្នាំ 2018, ឯកសារផ្សព្វផ្សាយ #5613.06 - Cambodian

**កំណត់សម្គាល់ ៖ ឯកសារផ្សព្វផ្សាយនេះមានតែព័ត៌មានទូទៅប៉ុណ្ណោះ។
ស្ថានភាពរបស់មនុស្សម្នាក់គឺខុសៗគ្នា។
ចូរប្រាកដថាបានពិភាក្សាជាមួយមេធាវី ឬអ្នកតស៊ូមតិណាម្នាក់ដែលមាន
ចំណេះដឹងអំពីបញ្ហាទាំងនេះដើម្បីទទួលបានដំបូន្មានចំពោះស្ថានភាព
ជាក់លាក់របស់អ្នក។**

មនុស្សជាច្រើននាក់មានចម្ងល់អំពីរបៀបដែលការទូទាត់ប្រាក់តែមួយលើក
(តែម្តងគត់) ដែលមិនកើតឡើងម្តងទៀតឡើយ នឹងមានផលប៉ះពាល់ចំពោះ
សិទ្ធិទទួលបាន Medi-Cal របស់ពួកគេ។

ឯកសារផ្សព្វផ្សាយនេះរៀបរាប់អំពីរបៀបដែលការទូទាត់ប្រាក់តែមួយលើក
នឹងមានផលប៉ះពាល់ចំពោះសិទ្ធិទទួលបានកម្មវិធី Medi-Cal មួយចំនួន
សម្រាប់មនុស្សវ័យចំណាស់ និងជនពិការ។

វាពន្យល់ថា តើមានអ្វីខ្លះនឹងកើតឡើងចំពោះ Medi-Cal របស់អ្នក នៅពេល
ដែលអ្នកទទួលបានការទូទាត់ប្រាក់តែម្តង ឬការទូទាត់ប្រាក់តែមួយលើក
និងនៅពេលខ្លះ នឹងថា តើការទូទាត់ប្រាក់តែមួយលើកដែលមិនបានចំណាយ
ត្រូវបានចាត់ទុកថាជាធនធាននៅក្នុងបន្ទាប់ទៀតដែរឬទេ។

ឯកសារផ្សព្វផ្សាយនេះនឹងមិនគ្របដណ្តប់លើកម្មវិធីនានារបស់ Medi-Cal
ដែលអាចស្វែងរកបានសម្រាប់ក្រុមមនុស្សផ្សេងទៀត ដូចជា ស្ត្រីមានផ្ទៃពោះ ឬ

Medi-Cal ដែលមានទំនាក់ទំនងជាមួយ CALWORKS នោះទេ។¹
ហើយឯកសារផ្សព្វផ្សាយនេះក៏នឹងមិនគ្របដណ្តប់លើព័ត៌មានស្តីពី Medi-Cal
ដែលមានទំនាក់ទំនងជាមួយ SSI និងកម្មវិធី Medi-Cal
ផ្សេងទៀតដែលប្រព្រឹត្តិចំពោះការទូទាត់ប្រាក់តែមួយ
លើកនៅក្នុងវិធីដូចគ្នានឹងកម្មវិធី SSI នោះដែរ។² សម្រាប់ក្រុមដែលមាន Medi-
Cal ដែលមានទំនាក់ទំនងជាមួយ SSI
សូមចូលមើលឯកសារផ្សព្វផ្សាយស្តីពីការទូទាត់ប្រាក់តែមួយលើកនៃ SSI
របស់យើង នៅ៖ [ការទូទាត់ប្រាក់តែមួយលើក និងសិទ្ធិទទួលបាន SSI](#)

ច្បាប់ស្តីពីការថែទាំដែលមានតម្លៃសមរម្យបានបង្កើនចំនួនប្រជាជនដែល
អាចទទួលបាន Medi-Cal ស្របតាមកម្មវិធីប្រាក់ចំណូលដុលដែលត្រូវបានកែប្រែ
និងត្រូវបានកែសម្រួល (MAGI) Medi-Cal។ ដូចគ្នានឹងកម្មវិធី Medi-Cal
ផ្សេងទៀតដែលយើងពិភាក្សានៅខាងក្រោមផងដែរ
កម្មវិធីនេះមានលក្ខណៈវិនិច្ឆ័យអំពីសិទ្ធិទទួលបាន Medi-Cal ផ្ទាល់ខ្លួនរបស់វា

¹ សូមមើលក្រសួងសេវាថែទាំសុខភាព លិខិតរបស់នាយកដ្ឋាន
សុខមាលភាពនៃគ្រប់ខោនធីទាំងអស់ (ACWDL) លេខ 92-03។ –
[\(ត្រលប់ទៅឯកសារមេ\)](#)

² កម្មវិធីទាំងនេះ គឺជាកម្មវិធី Medi-Cal ដែលមានទំនាក់ទំនងជាមួយ SSI ប្រការ
1619(b), កុមារដែលស្ថិតក្នុងស្ថានភាពលំបាក កុមារ Pickle,
កុមារពេញវ័យដែលពិការ (Disabled Adult Child (DAC)) និងមេម៉ាយ/ពោះម៉ាយ
ឬស្វាមី/ភរិយាដែលបានលែងលះរួចរាល់ និងនៅមានជីវិតនៃ Medicaid។
សូមមើលឧទាហរណ៍នៅក្រសួងសេវាថែទាំសុខភាព លិខិតរបស់នាយកដ្ឋាន
សុខមាលភាពនៃគ្រប់ខោនធីទាំងអស់ (ACWDL) លេខ៖ 09-61 និង 09-62; 42
U.S.C. § 404(e), (f); 42 U.S.C. § 1383(c), (d)។ – [\(ត្រលប់ទៅឯកសារមេ\)](#)

និងវិធានស្តីពីរបៀបដែលវានឹងប្រព្រឹត្តិចំពោះការទូទាត់ប្រាក់តែមួយលើក។
យើងនឹងលើកឡើងអំពីចំណុចនេះនៅក្នុងសំណួរទី 13 ខាងក្រោម។³

តើការទូទាត់តែមួយលើកដែលមិនកើតឡើងម្តងទៀត គឺជាអ្វី?

ការទូទាត់តែមួយលើកដែលមិនកើតឡើងម្តងទៀត គឺជាការទូទាត់តែម្តង
នូវអត្ថប្រយោជន៍ ឬសាច់ប្រាក់ ឬទ្រព្យសម្បត្តិណាមួយផ្សេងទៀតដែលអាច
ត្រូវបានប្តូរជាសាច់ប្រាក់ ដើម្បីផ្តល់ជូននូវម្ហូបអាហារ ឬទិដ្ឋម្រក។
វាមិនរួមបញ្ចូលចំនួនទឹកប្រាក់ដែលអ្នកទទួលបានតាមធម្មតានៅក្នុងមួយ
ខែនោះទេ។⁴ ឧទាហរណ៍
មិនរួមបញ្ចូលការត្រួតពិនិត្យផ្នែកសន្តិសុខសង្គមប្រចាំខែរបស់អ្នកនោះទេ
ប៉ុន្តែនឹងរួមបញ្ចូលការត្រួតពិនិត្យណាមួយដើម្បីទទួលបាន
អត្ថប្រយោជន៍នានាត្រឡប់មកវិញ។

**អ្នកបាននិយាយថា ឯកសារផ្សព្វផ្សាយនេះអនុវត្តចំពោះតែកម្មវិធី
Medi-Cal មួយចំនួនសម្រាប់មនុស្សវ័យចំណាស់
និងជនពិការតែប៉ុណ្ណោះ។ តើកម្មវិធីទាំងនោះមានអ្វីខ្លះ?**

កម្មវិធីទាំងនោះ រួមមាន ៖

³ សម្រាប់ព័ត៌មានបន្ថែមអំពី MAGI Medi-Cal សូមមើលឯកសារ
ផ្សព្វផ្សាយរបស់យើងនៅ [តើការពង្រីកចំនួនមនុស្សពេញវ័យ/ MAGA Medi-Cal
គឺជាអ្វី?](#) សូមមើលផងដែរនូវ សៀវភៅណែនាំរបស់មជ្ឈមណ្ឌលច្បាប់
និងទ្រព្យសម្បត្តិនៅភាគខាងលិច ប្រចាំខែមីនា ឆ្នាំ 2016 “ការទទួលបាន
និងការថែរក្សាការធានារ៉ាប់រងសុខភាពសម្រាប់
ប្រជាជនកាលីហ្វ័រញ៉ាដែលមានប្រាក់ចំណូលទាប” បានប្រើប្រាស់នៅថ្ងៃទី 22
ខែឧសភា ឆ្នាំ 2018 [ការទទួលបាន និងការថែរក្សាការធានារ៉ាប់រងសុខភាព
សម្រាប់ប្រជាជនកាលីហ្វ័រញ៉ាដែលមានប្រាក់ចំណូលទាប។](#) –
[\(ត្រលប់ទៅឯកសារមេ\)](#)

⁴ 22 C.C.R. § 50064.5. – [\(ត្រលប់ទៅឯកសារមេ\)](#)

- កម្មវិធីកម្រិតនៃភាពក្រីក្ររបស់មនុស្សវ័យចំណាស់ និងជនពិការនៅក្នុងសហព័ន្ធ (A&D FPL)⁵
- កម្មវិធីជនពិការដែលកំពុងបម្រើការងារ⁶ និង
- មនុស្សវ័យចំណាស់ ជនពិការភ្នែក និងជនពិការដែលមានតម្រូវការផ្នែកវេជ្ជសាស្ត្រ (ABD-MN)⁷។

តើខ្ញុំធ្វើការស្វែងរកកម្មវិធី Medi-Cal ដែលខ្ញុំមានដោយរបៀបណា?

កម្មវិធី Medi-Cal នីមួយៗត្រូវបានកំណត់ដោយលេខកូដជំនួយមួយ។ សូមសាកសួរបុគ្គលិកផ្នែកសិទ្ធិទទួលបាន Medi-Cal នៃខោនធីរបស់អ្នក ដើម្បីទទួលបានលេខកូដជំនួយរបស់អ្នក។ ឬនៅពេលដែលអ្នកទៅជួបឱសថការីណាម្នាក់ ស្នើសុំឱ្យគាត់ឆ្លុះកាត Medi-Cal – ហៅថា BIC សម្រាប់ “ប័ណ្ណសម្គាល់អត្តសញ្ញាណ” – របស់អ្នកដើម្បី ប្រាប់អ្នកអំពីលេខកូដជំនួយ ឬលេខកូដជំនួយនានារបស់អ្នក។⁸

តើវានឹងមានបញ្ហាអ្វីកើតឡើង ប្រសិនបើខ្ញុំទទួលបានការទូទាត់តែមួយលើក?

⁵ សូមមើល អត្ថប្រយោជន៍សម្រាប់ពិការភាព 101, [“Medi-Cal: ព័ត៌មានលម្អិត”](#) បានប្រើប្រាស់នៅថ្ងៃទី 22 ខែឧសភា ឆ្នាំ 2018 - [\(ត្រលប់ទៅឯកសារមេ\)](#)

⁶ សូមមើល អត្ថប្រយោជន៍សម្រាប់ពិការភាព 101, [“Medi-Cal: ព័ត៌មានលម្អិត”](#) បានប្រើប្រាស់នៅថ្ងៃទី 22 ខែឧសភា ឆ្នាំ 2018។ - [\(ត្រលប់ទៅឯកសារមេ\)](#)

⁷ សូមមើល អត្ថប្រយោជន៍សម្រាប់ពិការភាព 101, [“Medi-Cal: ព័ត៌មានលម្អិត”](#) បានប្រើប្រាស់នៅថ្ងៃទី 22 ខែឧសភា ឆ្នាំ 2018។ - [\(ត្រលប់ទៅឯកសារមេ\)](#)

⁸ សម្រាប់លិបិក្រមនៃលេខកូដជំនួយ សូមមើល [ដ្យាក្រាមមេនៃលេខកូដជំនួយនៃក្រសួងសេវាថែទាំសុខភាព](#)។ - [\(ត្រលប់ទៅឯកសារមេ\)](#)

កម្មវិធី Medi-Cal នីមួយៗមានលក្ខណៈវិនិច្ឆ័យអំពីសិទ្ធិទទួលបានផ្ទាល់ខ្លួនរបស់វា ដែលរួមបញ្ចូលទាំងការបំពេញតាមវិធាននៃប្រាក់ចំណូល និងធនធានផងដែរ។ ការទទួលបានចំណូល (ក្រោយពេលកាត់ប្រាក់ដែលបានទូទាត់ជាមុន ដែលត្រូវបានអនុញ្ញាតសម្រាប់កម្មវិធី Medi-Cal ជាក់លាក់ណាមួយហើយនោះ) អាចបណ្តាលឱ្យអ្នកបាត់បង់សិទ្ធិទទួលបានដែលស្ថិតនៅក្រោមកម្មវិធីនោះ និងត្រូវបានផ្លាស់ទៅកាន់កម្មវិធី ABD-MN រួមជាមួយការចែករំលែកចំណាយ។

ចំពោះធនធាននានា ជាថ្មីម្តងទៀត វាអាស្រ័យលើថាតើអ្នកកំពុងតែស្ថិត នៅក្នុងកម្មវិធី Medi-Cal ណាមួយ។

កម្មវិធីភាគច្រើនអនុញ្ញាតឱ្យអ្នកមានធនធានអាចរាប់បញ្ចូលបានដោយគ្មាន ការលើកលែង ដែលមានទឹកប្រាក់សរុបមិនលើសពី \$2,000 សម្រាប់មនុស្សម្នាក់ និង \$3,000 សម្រាប់គូស្វាមីភរិយាដែលបានអាពាហ៍ពិពាហ៍រួច នៅពេលណាមួយនៅក្នុងអំឡុងខែនោះ។⁹ សម្រាប់សមាជិកគ្រួសារបន្ថែមម្នាក់ៗ មានតែកម្មវិធី Medi-Cal ប៉ុណ្ណោះ

ដែលមានចំនួនកំណត់លើធនធានខ្ពស់ជាងគេ។¹⁰ នេះមានន័យថា

ប្រសិនបើអ្នកទទួលបាន ចំណូលដែលអាចរាប់បញ្ចូលបាន ដែលនឹងក្លាយជាធនធានដែលអាចរាប់បញ្ចូលបាននៅក្នុងខែបន្ទាប់ អ្នកត្រូវតែចំណាយប្រាក់ដែលលើសរហូតដល់ប្រាក់ចំណូលដែលរាប់បញ្ចូល បាននៅសល់ \$2,000 (\$3,000) មុនចុងខែបន្ទាប់នោះ

ដើម្បីនៅតែមានសិទ្ធិទទួលបាន Medi-Cal។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចបង្កើតឡើងវិញនូវសិទ្ធិទទួលបាន Medi-Cal តាមបែបប្រតិសកម្ម នៅថ្ងៃទីមួយនៃខែនោះបាន ប្រសិនបើអ្នកចំណាយធនធានដែលលើស របស់អ្នកបានមុនចុងខែនោះ។¹¹

⁹ 20 C.F.R § 416.202(d); 22 C.C.R §§ 50420(a), 50195(c)(2); [សូមមើលផងដែរនូវ ទីភ្នាក់ងារសេវាសុខភាព និងប្រជាជននៃរដ្ឋកាលីហ្វ័រញ៉ា "ចំនួនកំណត់នៃទ្រព្យសម្បត្តិទូទៅរបស់ Medi-Cal" p. 1. ខែមេសា ឆ្នាំ 2014 បានប្រើប្រាស់នៅថ្ងៃទី 23 ខែឧសភា ឆ្នាំ 2018។ - \[\\(ត្រលប់ទៅឯកសារមេ\\)\]\(#\)](#)

¹⁰ 22 C.C.R § 50420(a). - [\(ត្រលប់ទៅឯកសារមេ\)](#)

¹¹ ការធានារ៉ាប់រងសម្រាប់ខែនានានៅមុខខែនៃការដាក់ពាក្យសុំនោះ អាចទទួលបានធានារ៉ាប់រង ទោះបីជាមានធនធានដែលលើសនៅក្នុងខែ

តើភាពខុសគ្នារវាងចំណូល និងធនធាន (ទ្រព្យសម្បត្តិ) គឺជាអ្វី?

ជាទូទៅ ចំណូល គឺជាជំនួយជាប្រាក់ ឬជំនួយជាសម្ភារៈ¹² ដែលអ្នកទទួលបានក្នុងអំឡុងខែណាមួយដើម្បីបំពេញតម្រូវការផ្នែកម្ហូបអាហារ និងទិដ្ឋប្រករបស់អ្នក។¹³ ចំណូលអាចជាចំណូលដែលទទួលបានពីការងារ¹⁴ ឬជាចំណូលដែលមិនមែនទទួលបានពីការងារ។¹⁵ ហើយមានតែចំណូល ឬធនធានដែលអាចស្វែងរកបានតែប៉ុណ្ណោះដែលត្រូវបានយកមកពិចារណា។¹⁶

ដែលធ្វើប្រតិសកម្មដោយ ប្រសិនបើចំនួនទឹកប្រាក់នៃធនធានដែលលើស ពីចំនួនកំណត់នោះត្រូវបានប្រើប្រាស់ដើម្បីទូទាត់ចំណាយផ្នែកវេជ្ជសាស្ត្រ។ [ទិដ្ឋភាពសេវាសុខភាព និងប្រជាជននៃរដ្ឋកាលីហ្វ័រញ៉ា "ចំនួន កំណត់នៃទ្រព្យសម្បត្តិទូទៅរបស់ Medi-Cal" p. 2-3 ខែមេសា ឆ្នាំ 2014 បានប្រើប្រាស់នៅថ្ងៃទី 23 ខែឧសភា ឆ្នាំ 2018 ចូរមើល ផងដែរនូវ ACWDL លេខ 97-41 ការអនុវត្ត *Principe v. Belshe.* - \[\\(ត្រលប់ទៅឯកសារមេ\\)\]\(#\)](#)

¹² ជំនួយជា "សម្ភារៈ" មានន័យថាជំនួយដែលមិនមែនជាសាច់ប្រាក់ដែល បំពេញតាមតម្រូវការផ្នែកទិដ្ឋប្រក សេវាសាធារណៈ ឬម្ហូបអាហាររបស់អ្នក ជំនួសឱ្យសាច់ប្រាក់។ វាមិនដូចគ្នានឹង SSI នោះទេ កម្មវិធី Medi-Cal រាប់បញ្ចូលជំនួយជាសម្ភារៈលុះត្រាតែវាបំពេញតាមរាល់តម្រូវការ *ទាំងអស់*របស់អ្នក ចំពោះផ្នែកទិដ្ឋប្រក ឬសេវាសាធារណៈ ឬម្ហូបអាហារក្នុងមួយខែ។ 22 C.C.R § 50509. - [\(ត្រលប់ទៅឯកសារមេ\)](#)

¹³ សុខុមាលភាព & ស្ថាប័ន ក្រម § 14006(c), 42 C.F.R § 435.601, 22 C.C.R § 50451. - [\(ត្រលប់ទៅឯកសារមេ\)](#)

¹⁴ 22 C.C.R § 50503. - [\(ត្រលប់ទៅឯកសារមេ\)](#)

¹⁵ 22 C.C.R § 50507. - [\(ត្រលប់ទៅឯកសារមេ\)](#)

¹⁶ 22 C.C.R. §§ 50501(b), 50513 ("ចំណូលដែលអាចស្វែងរកបាន"), 50515 (ការកំណត់និយមន័យអំពី "ចំណូលដែលមិនអាចស្វែងរកបាន")។ - [\(ត្រលប់ទៅឯកសារមេ\)](#)

វត្ត និងសេវានានាដែលត្រូវបានទូទាត់ប្រាក់ដោយផ្ទាល់ដោយអ្នកណាម្នាក់ ផ្សេងទៀត និងដែលមិនមែនចំណូលជាសម្ភារៈសម្រាប់ម្ហូបអាហារ ឬទីជម្រក មិនត្រូវបានចាត់ទុកថាជាចំណូលនោះទេ។¹⁷

ដូច្នេះប្រភេទនានានៃអំណោយដូចខាងក្រោមនឹងមិនប៉ះពាល់ដល់ចំណូល ដែលអាចរាប់បញ្ចូលបានរបស់អ្នកសម្រាប់គោលបំណងរបស់ Medi-Cal នោះទេ៖ សម្ភារៈជំនួយដល់ការធ្វើម្ហូបដែលមិនមែនជាម្ហូបអាហារ (ផលិតផលធ្វើពីក្រដាស សម្ភារៈបោសសម្អាត និងសម្ភារៈសម្រាប់បោកសម្លៀកបំពាក់) ចំណីអាហារសម្រាប់សត្វចិញ្ចឹម និងការថែទាំរបស់ពេទ្យសត្វ វិក្កយបត្រនៃ ការប្រើប្រាស់ទូរស័ព្ទ កម្រៃលើការប្រើប្រាស់អ៊ិនធឺណិត និងខ្សែកាប សក្ខីបត្រតាក់ស៊ី ការងារមើលថែសួនច្បារ ការជាំទស្សនាវដ្តី ឬកាសែត។

តាមធម្មតា ធនធាន (ឬទ្រព្យសម្បត្តិ)¹⁸ គឺជាសាច់ប្រាក់ ឬវត្ថុផ្សេងទៀតដែលអ្នកកាន់កាប់ជាកម្មសិទ្ធិ ដែលអ្នកអាចលក់ ឬប្តូរទៅជាសាច់ប្រាក់បាន ដូចជាផ្ទះ ភាគហ៊ុន គណនីធនាគារ ឬ អចលនទ្រព្យ។¹⁹

ចំណូល (ក្រោយពេលកាត់ប្រាក់ដែលបានទូទាត់ជាមុន ដែលត្រូវបានអនុញ្ញាត) និងធនធាននានាដែលអាចរាប់បញ្ចូលបាន ត្រូវបានប្រើប្រាស់ដើម្បីកំណត់អំពី សិទ្ធិទទួលបាន Medi-Cal របស់អ្នក។ ចំណូល និង ធនធានដែលមានការលើកលែងមិនត្រូវបានប្រើប្រាស់នៅក្នុងការកំណត់អំពី សិទ្ធិទទួលបាន Medi-Cal របស់អ្នកនោះទេ។²⁰

¹⁷ 20 CFR § 416.1103(g). – [\(ត្រលប់ទៅឯកសារមេ\)](#)

¹⁸ កម្មវិធី SSI ប្រើប្រាស់ពាក្យ “ធនធាន” ដើម្បីពណ៌នាអំពីចំណុចនេះ ហើយ មានតែកម្មវិធី Medi-Cal ដែលប្រើប្រាស់ពាក្យ “ទ្រព្យសម្បត្តិ” ដើម្បីពណ៌នា អំពីចំណុចដូចគ្នានេះ។ នៅក្នុងឯកសារនេះទាំងមូល យើងនឹងប្រើប្រាស់ពាក្យ “ធនធាន”។ - [\(ត្រលប់ទៅឯកសារមេ\)](#)

¹⁹ 22 C.C.R §§ 50073, 50074. – [\(ត្រលប់ទៅឯកសារមេ\)](#)

²⁰ 22 C.C.R §§ 50418, 50521. – [\(ត្រលប់ទៅឯកសារមេ\)](#)

តើចំណូល និងធនធានដែលមានការលើកលែងគឺជាអ្វី?

វត្ថុមួយចំនួនមិនត្រូវបានរាប់ថាជាចំណូល ឬធនធានមួយនោះទេ។ ជំនួយក្នុងការសង្គ្រោះពីគ្រោះមហន្តរាយ ឬការផ្លាស់ប្តូរទីលំនៅដែលទទួលបានពីរដ្ឋាភិបាលរបស់សហព័ន្ធ រដ្ឋ ឬរដ្ឋាភិបាលក្នុងមូលដ្ឋាន គឺជាឧទាហរណ៍មួយ។²¹ មូលនិធិមួយចំនួនលើការវិនិច្ឆ័យរបស់ប្រទេសឥណ្ឌា គឺជាឧទាហរណ៍មួយផ្សេងទៀត។²² ឥណទានពន្ធមួយចំនួន²³ ដូចជាឥណទានពន្ធលើចំណូលដែលអាចរកបាន (EITCs)²⁴ ក៏ជាការលើកលែងមួយដែរ។ អ្នកអាចស្វែងរកព័ត៌មានអំពីបញ្ជីចំណូលដែលមានការលើកលែងសម្រាប់សិទ្ធិទទួលបាន Medi-Cal ដែលពាក់ព័ន្ធនឹងកម្មវិធីនានាដែលសិទ្ធិទទួលបានកម្មវិធីទាំងនោះ គឺផ្អែកលើអាយុ និងពិការភាពបាននៅ 22 C.C.R. § 50523- 50544.

នេះគឺជាបញ្ជីធនធានដែលមានការលើកលែងដែលស្ថិតនៅក្រោមកម្មវិធី SSI ដែលជាការលើកលែងនៅក្រោមកម្មវិធី Medi-Cal ផងដែរ សម្រាប់ជនពិការ និងមនុស្សវ័យចំណាស់៖ [POMS SI 01110.210](#)។

ខ្ញុំនឹងទទួលបានការទូទាត់តែមួយលើក។ តើវានឹងមានផលប៉ះពាល់ចំពោះ Medi-Cal របស់ខ្ញុំយ៉ាងដូចម្តេចខ្លះ?

វាអាស្រ័យលើប្រភេទនៃការទូទាត់ដែលអ្នកនឹងទទួលបាន។

²¹ 22 C.C.R. § 50535.5. – [\(ត្រលប់ទៅឯកសារមេ\)](#)

²² 22 C.C.R. § 50537. – [\(ត្រលប់ទៅឯកសារមេ\)](#)

²³ មើលផងដែរ 22 C.C.R. §§ 50454.5, 50523.5. – [\(ត្រលប់ទៅឯកសារមេ\)](#)

²⁴ ការលើកលែងដែលទទួលបាននៅក្នុងខែ៖ 22 C.C.R. § 50543.5។
ការលើកលែងដែលទទួលបាននៅក្នុងខែបន្ទាប់៖ 22 C.C.R. § 50449។ – [\(ត្រលប់ទៅឯកសារមេ\)](#)

ការទូទាត់ផ្នែកសន្តិសុខសង្គមដែលធ្វើប្រតិសកម្ម ឬការទូទាត់ SSI

ការទូទាត់ណាមួយពីផ្នែកសន្តិសុខសង្គមដែលមិនមែនជាការទូទាត់ SSI ជាទៀងទាត់ ឬការទូទាត់ផ្នែកសន្តិសុខសង្គមនូវអត្ថប្រយោជន៍ប្រចាំខែនៃ អត្ថប្រយោជន៍ផ្នែកធានារ៉ាប់រងសម្រាប់ពិការភាព ឬការចូលនិវត្តន៍ (DIB ឬ RIB) គឺជាការទូទាត់តាមបែបប្រតិសកម្ម និងត្រូវបានចាត់ទុកថាជាចំណូល ដែលមានការលើកលែងនៅក្នុងខែដែលទទួលបាន និងមិនត្រូវបាន រួមបញ្ចូលនៅក្នុងទ្រព្យសម្បត្តិរបស់អ្នកដែលបម្រុងទុកសម្រាប់រយៈពេលប្រាំបួនខែ បន្ទាប់ទៀតនោះទេ។²⁵

ការទូទាត់ប្រាក់របស់ IHSS

ឧទាហរណ៍នៃអត្ថប្រយោជន៍ IHSS តាមបែបប្រតិសកម្មរួមបញ្ចូលទាំងប្រាក់ ដែលអ្នកទទួលបានផងដែរ៖

- ប្រសិនបើអ្នកដាក់ពាក្យស្នើសុំ ហើយត្រូវបានរកឃើញថាមានសិទ្ធិទទួល បាន IHSS ប៉ុន្តែមានការពន្យារពេលនៅក្នុងការចាប់ផ្តើមធ្វើការទូទាត់ប្រាក់ ជូនអ្នកផ្តល់សេវារបស់អ្នក (ឬជូនអ្នក ប្រសិនបើអ្នកមានលក្ខណៈគ្រប់គ្រាន់ ក្នុងការទទួលបានប្រាក់បុរេប្រទាន) ²⁶ ឬ

²⁵ 22 C.C.R. § 50455 ចង្អុលបង្ហាញថា រយៈពេលលើកលែងគឺប្រាំមួយខែ ប៉ុន្តែសូមមើល [ទិដ្ឋភាពងារសេវាសុខភាព និងប្រជាជននៃរដ្ឋកាលីហ្វ័រញ៉ា លិខិតរបស់ក្រសួងសេវាថែទាំសុខភាព ថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2009 បានប្រើប្រាស់នៅថ្ងៃទី 23 ខែឧសភា ឆ្នាំ 2018](#)។ - (ត្រលប់ទៅឯកសារមេ)

²⁶ ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានសេវាថែទាំ ផ្តល់ខ្លួនរបស់ IHSS/Medi-Cal ដូចដែលអ្នកណាម្នាក់បានបំពេញតាម និយមន័យនៃពិការភាពធ្ងន់ធ្ងរ ហើយអ្នក ឬអ្នកតំណាងរបស់អ្នកអាចទទួល ខុសត្រូវចំពោះដំណើរការក្នុងការបង្កើត និងបន្តការតាមដានលើការទូទាត់ ប្រាក់នានាដែលអ្នកបានទូទាត់ទៅឲ្យអ្នកផ្តល់សេវារបស់អ្នកដោយផ្ទាល់បាននោះ អ្នកនឹងមានសិទ្ធិទទួលបានប្រាក់នៅថ្ងៃទីមួយនៃខែដើម្បីទូទាត់ ប្រាក់ទៅឲ្យអ្នកផ្តល់សេវារបស់អ្នកដោយផ្ទាល់។ សុខមាលភាព & ស្ថាប័ន ក្រម §

- ប្រសិនបើអ្នកដាក់បណ្តឹងតវ៉ា ចំនួនម៉ោងទាំងឡាយត្រូវបានអនុញ្ញាត និងឈ្នះ ពីព្រោះសាវនាការយុត្តិធម៌បានធ្វើការសន្និដ្ឋានថា បុគ្គលិកសង្គមកិច្ច ប្រចាំខោនធីមិនផ្តល់ការអនុញ្ញាតដល់ចំនួនម៉ោងទាំងឡាយដែលអ្នក ត្រូវការនោះទេ។

ការទូទាត់ប្រាក់របស់ IHSS ដែលត្រូវបានធ្វើឡើងទៅកាន់ស្នាមិភរិយាដែល គ្មានសិទ្ធិទទួលបាន ឬឪពុកម្តាយដែលគ្មានសិទ្ធិទទួលបាន

ឪពុក/ម្តាយ ឬស្នាមិ/ភរិយាដែល "គ្មានសិទ្ធិទទួលបាន" មានន័យថាពួកគេ មិនទទួលបានអត្ថប្រយោជន៍នានានៃ Medi-Cal នោះទេ។ ការទូទាត់ប្រាក់តែមួយលើកតាមបែបប្រតិសកម្មរបស់ IHSS ដែលត្រូវបាន ធ្វើឡើងទៅកាន់ឪពុក/ម្តាយ ឬស្នាមិ/ភរិយាដែលគ្មានសិទ្ធិទទួលបាន ដែលផ្តល់សេវានានាទៅឲ្យកូនដែលជាអនីតិជន ឬស្នាមិ/ភរិយារបស់ពួកគេ គឺជាចំណូលដែលមានការលើកលែង—និយាយម៉្យាងទៀត វាមិនត្រូវបានចាត់ទុក ឬត្រូវបានរាប់បញ្ចូលប្រឆាំងនឹងកុមារ ឬស្នាមិ/ភរិយាដែលមានសិទ្ធិ ទទួលបាននោះទេ ហេតុដូច្នោះហើយវាមិនមានផលប៉ះពាល់ចំពោះសិទ្ធិ ទទួលបានរបស់កុមារ ឬស្នាមិ/ភរិយាដែលជាអ្នកទទួលសេវានោះទេ។²⁷

ចូរចងចាំថា ចំណូលប្រែក្លាយជាធនធានមួយនៃខែនោះ បន្ទាប់ពីអ្នកទទួល បានវា អាស្រ័យហេតុនេះ ការទូទាត់ប្រាក់តែមួយលើកតាមបែបប្រតិសកម្មរបស់ IHSS ដែលត្រូវបានធ្វើឡើងទៅកាន់ឪពុក/ម្តាយ ឬស្នាមិ/ភរិយាដែល គ្មានសិទ្ធិទទួលបាន គឺជាធនធានដែលមិនត្រូវបានរួមបញ្ចូលនៃខែបន្ទាប់ពី ខែនៃការទទួលបាននោះទេ។²⁸ ទោះបីជាយ៉ាងណាក៏ដោយ

12304(a). ការទូទាត់ប្រាក់បុរេប្រទានគឺជាចំណូលដែលមានការលើកលែង។ 20 C.F.R. § 416.1103(b)(3)(ii). – [\(ត្រលប់ទៅឯកសារមេ\)](#)

²⁷ 22 C.C.R. § 50527. – [\(ត្រលប់ទៅឯកសារមេ\)](#)

²⁸ 22 C.C.R. § 50451. – [\(ត្រលប់ទៅឯកសារមេ\)](#)

វារាប់ថាជាធនធាននៃខែប្រតិទិនទីពីរបន្ទាប់ពីការទទួលបាន ហើយនឹងត្រូវបានចាត់ទុកថាជាធនធានរបស់ស្វាមី/ភរិយា ឬកូន ប្រសិនបើវាគឺជាការទូទាត់ប្រាក់របស់ IHSS តែមួយលើកតាមបែបប្រតិសកម្ម។²⁹ ឧទាហរណ៍៖ ប្រសិនបើការទូទាត់ប្រាក់របស់ IHSS តាមបែបប្រតិសកម្ម ត្រូវបានធ្វើឡើងទៅកាន់ស្វាមី/ភរិយាដែលគ្មានសិទ្ធិទទួលបាននៅក្នុងខែមករា ការទូទាត់ប្រាក់នោះគឺជាធនធានដែលមិនត្រូវបានរួមបញ្ចូលនៅក្នុង ខែកុម្ភៈនោះទេ ប៉ុន្តែវាគឺជាធនធានដែលត្រូវបានរាប់បញ្ចូលនៅក្នុងខែមីនា សម្រាប់ទាំង SSI និង Medi-Cal។

ប្រសិនបើស្វាមី/ភរិយា និងឪពុក/ម្តាយដែលគ្មានសិទ្ធិទទួលបាន ទទួលបាន ការទូទាត់ប្រាក់សម្រាប់សេវាគាំទ្រនៅក្នុងផ្ទះ សម្រាប់សេវានានាដែល ត្រូវបានផ្តល់ជូនអ្នកណាម្នាក់ក្រៅពីស្វាមី/ភរិយា ឬកូនដែលមានសិទ្ធិទទួល បានរបស់គាត់/នាងនោះ ការទូទាត់ប្រាក់ទាំងនោះនឹងត្រូវបានរួមបញ្ចូលថា ជាចំណូលដែលអាស្រ័យតាមការពិចារណា។³⁰

ការទូទាត់ប្រាក់របស់ IHSS ដែលត្រូវបានធ្វើឡើងទៅកាន់អ្នកទទួលសេវា

ការទូទាត់ប្រាក់របស់ IHSS តាមបែបប្រតិសកម្ម ទៅឲ្យអ្នកក្នុងនាមជាអ្នក ទទួលសេវា IHSS នឹងក្លាយជាចំណូលដែលមានការលើកលែងនៅក្នុងខែ ដែលអ្នកទទួលបានវា និងជាធនធានដែលមានការលើកលែងសម្រាប់ខែបន្ទាប់។ បន្ទាប់មក ប្រសិនបើមិនទាន់បានទូទាត់ទេនោះ ទឹកប្រាក់នោះនឹងក្លាយជា ធនធានដែលអាចរាប់បញ្ចូលបាន។³¹

²⁹ 20 C.F.R. § 416.1201(a)(3); P.O.M.S. SI 01120.112(B)(1) អាចស្វែងរកបាននៅ [SI 01120.112 ការទូទាត់ប្រាក់សម្រាប់សេវាគាំទ្រនៅក្នុងផ្ទះតាមបែប ប្រតិសកម្មទៅឲ្យស្វាមីភរិយា និងឪពុកម្តាយដែលគ្មានសិទ្ធិទទួលបាន](#) . - (ត្រលប់ទៅឯកសារមេ)

³⁰ សូមមើល [P.O.M.S. SI 01320.175](#) . - (ត្រលប់ទៅឯកសារមេ)

³¹ 20 CFR §§ 416.1103(b), 416.1201(a)(3), 416.1161(a)(16) សូមមើល [SI 01120.112 ការទូទាត់ប្រាក់សម្រាប់សេវាគាំទ្រនៅក្នុងផ្ទះតាមបែប ប្រតិសកម្មទៅឲ្យស្វាមីភរិយា និងឪពុកម្តាយដែលគ្មានសិទ្ធិទទួលបាន](#) . - (ត្រលប់ទៅឯកសារមេ)

ការទូទាត់ថ្លៃធានារ៉ាប់រងសង្គមតែមួយលើកដែលមិនកើតឡើងម្តងទៀត

ការទូទាត់ថ្លៃធានារ៉ាប់រងសង្គមតែមួយលើកដែលមិនកើតឡើងម្តងទៀត ដូចជា អត្ថប្រយោជន៍នៃការចូលនិវត្តន៍របស់បុគ្គលិកនៅអយស្ត័យយាន អត្ថប្រយោជន៍របស់អតីតយុទ្ធជន សំណងរបស់អ្នកធ្វើការ និង អត្ថប្រយោជន៍នៃការធានារ៉ាប់រងលើពិការភាព គឺជាធនធានដែលអាចរាប់ បាននៅក្នុងខែដែលអ្នកទទួលបានអត្ថប្រយោជន៍ទាំងនោះ។³² អត្ថប្រយោជន៍ទាំងនោះនឹងពុំមានផលប៉ះពាល់ចំពោះសិទ្ធិទទួលបាន Medi-Cal នោះទេ ប្រសិនបើធនធានដែលអាចរាប់បញ្ចូលបានសរុបរបស់អ្នកមិនលើសពី \$2,000 នៅពេលណាមួយក្នុងអំឡុងខែដែលទទួលបានការទូទាត់ប្រាក់នោះទេ។³³

ការផ្លាស់ថ្មីនូវចំណូល ឬធនធានណាមួយ

វត្តមានចំនួនដែលអ្នកទទួលបាន ត្រូវបានរាប់បញ្ចូលរួចរាល់ហើយថាជា ចំណូលនៅពេលដែលស្ថិតក្នុងទម្រង់មួយ ឬអ្វីមួយផ្សេងទៀត។ ដើម្បីបញ្ជៀសចម្ងល់ក្នុងការរាប់បញ្ចូល វត្តមាននេះមិនត្រូវបានរាប់បញ្ចូល ថាជាចំណូលនោះទេ។ ឧទាហរណ៍៖ ការបង្វិលប្រាក់ពន្ធសងវិញត្រូវបានលើកលែងចេញពី ចំណូល។³⁴ លើសពីនេះទៀត វត្តមានចំនួនដែលអ្នកទទួលបានមិនមែនជាចំណូលនោះទេ ប៉ុន្តែវាគឺជាធនធាន។ ឧទាហរណ៍៖ ប្រាក់ចំណូលដែលទទួលបានពីការលក់ ការដោះដូរ ឬការផ្លាស់ថ្មីនូវធនធានណាមួយ (ដូចជា ការលក់រថយន្ត ជាដើម) មិនមែនជាចំណូលនោះទេ ប៉ុន្តែវាគឺជាធនធាន។³⁵

³² 22 C.C.R §§ 50455, 50507. – [\(ត្រលប់ទៅឯកសារមេ\)](#)

³³ 22 C.C.R § 50420; [ទីភ្នាក់ងារសេវាសុខភាព និងប្រជាជននៃរដ្ឋកាលីហ្វ័រញ៉ា "ចំនួនកំណត់នៃទ្រព្យសម្បត្តិទូទៅរបស់ Medi-Cal" ខែមេសា ឆ្នាំ 2014 បានប្រើប្រាស់នៅថ្ងៃទី 23 ខែឧសភា ឆ្នាំ 2018, p. 1. – \(ត្រលប់ទៅឯកសារមេ\)](#)

³⁴ 22 C.C.R § 50523.5. – [\(ត្រលប់ទៅឯកសារមេ\)](#)

³⁵ 22 C.C.R §§ 50406, 50407. – [\(ត្រលប់ទៅឯកសារមេ\)](#)

ប្រសិនបើអ្នកទទួលបានសាច់ប្រាក់សម្រាប់គោលបំណងក្នុងការជួសជុល ឬ ការផ្លាស់ថ្មីនូវធនធានដែលមិនបានរួមបញ្ចូលណាមួយ ដូចជា ផ្ទះរបស់អ្នក ជាដើម ដែលត្រូវបានបាត់បង់ បានរងការខូចខាត ឬត្រូវបានលួចនោះ អ្នក មានរយៈពេល 9 ខែ ចាប់ពីកាលបរិច្ឆេទដែលអ្នកទទួលបានសាច់ប្រាក់ សម្រាប់ការជួសជុល ឬការផ្លាស់ថ្មីនូវធនធាននោះ។³⁶ រយៈពេលនេះអាចបន្តសម្រាប់រយៈពេល 9 ខែបន្ថែមទៀត ប្រសិនបើអ្នកបានបង្ហាញនូវមូលហេតុដ៏ល្អ។³⁷ បើមិនដូច្នោះទេ សាច់ប្រាក់នោះនឹងក្លាយជាធនធានដែលអាចរាប់បញ្ចូលបាន។³⁸ សាច់ប្រាក់នោះក៏នឹងក្លាយជាធនធានដែលអាចរាប់បញ្ចូលបានផងដែរ ប្រសិនបើអ្នកផ្លាស់ប្តូរចេតនារបស់អ្នកក្នុងការជួសជុល ឬការផ្លាស់ថ្មីនូវទ្រព្យសម្បត្តិនោះ។³⁹

រាល់ការទូទាត់ប្រាក់តែមួយលើកផ្សេងទៀតទាំងអស់

ប្រសិនបើអ្នកនឹងទទួលបានការទូទាត់ប្រាក់តែមួយលើកនៅក្នុងប្រភេទ ណាមួយផ្សេងទៀត (ឧទាហរណ៍៖ ការទទួលមរតក អំណោយ ការទូទាត់ ប្រាក់លើការធានារ៉ាប់រងជីវិត ឬប្រាក់រង្វាន់ពីការងារណាមួយ) វានឹងក្លាយជា ចំណូលដែលអាចរាប់បញ្ចូលបាននៅក្នុងខែដែលអ្នកទទួលបានវា និងជា ធនធានដែលអាចរាប់បញ្ចូលបាននៅក្នុងខែបន្ទាប់។⁴⁰

³⁶ 20 C.F.R. § 416.1232(a). – [\(ត្រលប់ទៅឯកសារមេ\)](#)

³⁷ 20 C.F.R. § 416.1232(b). – [\(ត្រលប់ទៅឯកសារមេ\)](#)

³⁸ 20 C.F.R § 416.1232(a). – [\(ត្រលប់ទៅឯកសារមេ\)](#)

³⁹ 20 C.F.R § 416.1232(d). – [\(ត្រលប់ទៅឯកសារមេ\)](#)

⁴⁰ 20 C.F.R §§ 416.1104 (ចំណូលដែលត្រូវបានរាប់បញ្ចូលនៅក្នុង SSI), 416.1120 (ចំណូលដែលទទួលបានពីការវិនិយោគរបស់ SSI), 416.1207 (ការកំណត់អំពីធនធានរបស់ SSI); 22 C.C.R §§ 50451, 50455 (ការទូទាត់ប្រាក់តែមួយលើករបស់ Medi-Cal); សូមមើលផងដែរនូវ [P.O.M.S. SI](#)

**ចុះប្រសិនបើមានអ្នកណាម្នាក់ផ្តល់ជូនខ្ញុំនូវសំបុត្រយន្តហោះមួយសន្លឹក
វិញនោះ? ថយន្តមួយគ្រឿង? ផ្ទះមួយខ្នង? ប្រាក់ដើម្បីចូលសាលារៀន?**

ប្រសិនបើអ្នកទទួលបានអំណោយជាអ្វីមួយ ដែលមិនមែនជាសាច់ប្រាក់
ដែលមានលក្ខណៈគ្រប់គ្រាន់ជាធនធានមួយប្រសិនបើអ្នករក្សាទុកវា
នៅពេលនោះអំណោយនោះមិនត្រូវបានរាប់បញ្ចូលជាចំណូល ឬធនធាននោះទេ
ប្រសិនបើអ្នករក្សាទុកវា។⁴¹

សំបុត្រយន្តហោះមួយសន្លឹកសម្រាប់ការធ្វើដំណើរនៅក្នុងប្រទេស
ដែលបានទទួលនៅក្នុងនាមជាអំណោយមួយ មិនត្រូវបានរាប់បញ្ចូលថាជាចំណូល
ឬធនធានណាមួយនោះទេ លើកលែងត្រូវបានប្តូរជាសាច់ប្រាក់ ឬត្រូវបានលក់។⁴²
ប្រសិនបើត្រូវបានប្តូរជាសាច់ប្រាក់ ឬត្រូវបានលក់
នៅពេលនោះទឹកប្រាក់ដែលត្រូវបានទទួលនោះនឹងត្រូវបានចាត់ទុកថា
ជាចំណូលនៅក្នុងខែដែលបានប្តូរសាច់ប្រាក់ ឬត្រូវបានលក់នោះ។
សំបុត្រយន្តហោះដែលបានទទួលក្នុងនាមជាអំណោយសម្រាប់ការ
ធ្វើដំណើរនៅក្រៅប្រទេស ត្រូវបានរាប់បញ្ចូលថាជាចំណូល - ឬជាធនធាន
ប្រសិនបើត្រូវបានរក្សាទុកដល់ខែបន្ទាប់។ ទោះបីជាយ៉ាងណាក៏ដោយ
ប្រសិនបើសំបុត្រសម្រាប់ការធ្វើដំណើរនៅក្រៅប្រទេសនោះមិនអាចប្តូរជាប្រាក់
ឬមិនអាចលក់ដើម្បីឱ្យអ្នកទទួលបានប្រាក់ទេនោះ

[00810.410 ភាពមិនញឹកញាប់នៃការមិនរួមបញ្ចូលចំណូលដែលមិនទៀងទាត់ ។ –
\(ត្រលប់ទៅឯកសារមេ\)](#)

⁴¹ 42 C.F.R. § 416.1103(j): “វត្ថុណាមួយដែលអ្នកទទួលបាន
(លើកលែងចំពោះទីជម្រក ក្រៅពី
អំណោយណាមួយដែលត្រូវបានកំណត់និយមន័យនៅក្នុង § 416.1130 ឬ
ម្ហូបអាហារ) ដែលនឹងមិនត្រូវបានរួមបញ្ចូលថាជាធនធាននោះទេ ... ប្រសិន
បើអ្នករក្សាទុកវា មិនមែនជាចំណូលនោះទេ”។ – [\(ត្រលប់ទៅឯកសារមេ\)](#)

⁴² 42 U.S.C. § 1382a (b)(15); 20 CFR §§ 416.1124(c)(16), 416.1161(a)(19).
ដូចបានកំណត់នៅក្នុងបទប្បញ្ញត្តិនានា “ការធ្វើដំណើរនៅក្នុងស្រុក”
រួមបញ្ចូលការធ្វើដំណើរទៅកាន់ដែនដីនានានៅក្នុងសហរដ្ឋអាមេរិក ដូចជា
ប្រជុំកោះ Virgin ជាដើម។ – [\(ត្រលប់ទៅឯកសារមេ\)](#)

នៅពេលនោះវាមិនត្រូវបានរាប់បញ្ចូលថាជាចំណូល ឬមិនត្រូវបាន ចាត់ទុកថាជាធនធាននោះទេ ពីព្រោះតម្លៃនៃសំបុត្រនោះមិនអាចយកទៅ ទូទាត់ថ្លៃម្ហូបអាហារ ឬទីជម្រកបាននោះទេ។

អំណោយជាវចយន្តមួយគ្រឿង នៅក្នុងករណីមួយដែលអ្នកគ្មានវចយន្ត នឹងមិនត្រូវបានចាត់ទុកថាជាចំណូលនៅក្នុងខែដែលអ្នកទទួលបាននោះទេ ហើយនឹងត្រូវចាត់ទុកថាជាធនធានដែលមានការលើកលែង មួយដោយចាប់ផ្តើមនៅក្នុងខែបន្ទាប់។⁴³ នេះពីព្រោះតែ ប្រសិនបើអ្នកទទួលបានអ្វីមួយដែលនឹងរាប់បញ្ចូលថាជា ធនធានដែលមានការលើកលែងមួយនៅក្នុងខែបន្ទាប់នោះ វាមិនត្រូវបាន រាប់បញ្ចូលថាជាចំណូលនៅក្នុងខែដែលបានទទួលនោះទេ។ ប្រសិនបើវាមិនមែននោះក្លាយជាធានជំនិះទីពីរ ហើយធានជំនិះទីពីរនោះ នឹងមិនមែនការលើកលែងនោះទេ ពីព្រោះអ្នកប្រើប្រាស់វានៅកន្លែងធ្វើការ ស្របតាម ACWDL លេខ 91-28 នៅពេលនោះ វានឹងរាប់បញ្ចូលថាជា ចំណូលជាសម្ភារៈនៅក្នុងកម្រិតដែលតម្លៃជាសាច់ប្រាក់សុទ្ធរបស់វាលើសពី ការអនុញ្ញាតនៃធនធានរបស់អ្នក។

អំណោយជាផ្ទះមួយខ្នង ឬខុនដូមួយ ឬបន្ទប់សម្រាប់រស់នៅផ្សេងទៀត ដែលរួមបញ្ចូលទាំងរថសណ្តោងផងដែរ ដែលអ្នកនឹងប្រើប្រាស់វាជាផ្ទះរបស់អ្នក នឹងជាកម្មវត្ថុមួយនៃចំណូលជាសម្ភារៈ ស្របតាមវិធានតម្លៃអតិបរមាដែលត្រូវបានសន្មត់ (PMV) របស់ SSI នៅក្នុងខែដែលអ្នកទទួលបានវា។⁴⁴ នៅក្នុងខែក្រោយៗទៀត ផ្ទះនោះនឹងត្រូវបាន ចាត់ទុកថាជាធនធានដែលមានការលើកលែងមួយ។ ស្របតាមវិធានរបស់ Medi-Cal តម្លៃនៃចំណូលជាសម្ភារៈសម្រាប់គ្រួសារ ដែលមានមនុស្សម្នាក់នឹងត្រូវបានកំណត់ត្រឹម \$111 សម្រាប់គ្រួសារដែល

⁴³ ការមិនរួមបញ្ចូលនៃធានជំនិះមួយ៖ 22 CCR § 50461; 20 C.F.R. § 416.1218។
– [\(ត្រលប់ទៅឯកសារមេ\)](#)

⁴⁴ 20 CFR §§ 416.1140, 416.1141. ចំនួននៃចំណូលជាសម្ភារៈដែលត្រូវបានសន្មត់ ជាលទ្ធផលនៃវិធានតម្លៃអតិបរមាដែលត្រូវបានសន្មត់ គឺ 1/3 នៃអត្រាអត្ថប្រយោជន៍របស់សហព័ន្ធបូករួមនឹងការកាត់ចំណូលទូទាត់ចំនួន \$20។ នៅក្នុងឆ្នាំ 2018 ដែលស្មើនឹង \$260។ – [\(ត្រលប់ទៅឯកសារមេ\)](#)

មានមនុស្សពីរនាក់ត្រូវបានកម្រិតត្រឹម \$150។⁴⁵
ប្រសិនបើអ្នកទទួលបានអំណោយជាផ្ទះមួយ
ខ្នងដែលអ្នកនឹងមិនប្រើប្រាស់វាជាផ្ទះរបស់អ្នកទេនោះ នៅពេលនោះ
ទឹកប្រាក់ដែលអ្នកនឹងទទួលបានប្រសិនបើអ្នកបានលក់វា ក្រោយពេលកាត់
សោហ៊ុយនៃការលក់វា ឬការត្រៀមជាស្រេចសម្រាប់ការលក់ហើយនោះ
គឺជាចំណូល។ ពេលខ្លះផ្ទះមួយខ្នងត្រូវបានចាត់ទុកថាមិនអាចប្រើប្រាស់បាន
ពីព្រោះវាមិនអាចលក់បាន ដោយសារតែការលំបាក។⁴⁶
ចំពោះកម្មសិទ្ធិករផ្សេងទៀតចំពោះការរស់នៅនៅក្នុងផ្ទះនោះ ឬមូលហេតុ
ផ្សេងទៀត។⁴⁷ ឬផ្ទះនោះមិនអាចប្រើប្រាស់បាន ដោយសារតែអត្តតាមរបស់
Medi-Cal ពុំមានសិទ្ធិស្របច្បាប់នៅក្នុងការលក់
ឬការលក់នោះនឹងអាចតម្រូវឱ្យមានរឿងក្តីកើតឡើង។

អំណោយជាទឹកប្រាក់ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការអប់រំ
ឬប្រភពមូលនិធិណាមួយផ្សេងទៀត – ពោលគឺ អំណោយហិរញ្ញវត្ថុ
អាហារូបករណ៍។ល។ – ដែលការប្រើប្រាស់របស់វាត្រូវបានដាក់កំហិតលើ
សោហ៊ុយក្នុងការទទួលបានការអប់រំ ដូចជា សៀវភៅ កម្រៃនានា ថ្លៃសាលារៀន
សោហ៊ុយលើគ្រូបង្រៀនពិសេស ។ល។ – ត្រូវបានលើកលែង
ចំពោះភាពជាធនធានមួយ ក្នុងរយៈពេល 9 ខែបន្ទាប់ពីខែដែលបានទទួលនោះ
អាស្រ័យហេតុនេះវាមិនត្រូវចាត់ទុកថាជាចំណូលនៅក្នុងខែដែលបាន
ទទួលនោះទេ។

**អត្ថប្រយោជន៍នៃធានារ៉ាប់រងលើពិការភាពផ្នែកសន្តិសុខសង្គមរបស់ខ្ញុំមាន
ចំនួនសរុប \$1200 ហើយខ្ញុំមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបាន Medi-
Cal ដោយគ្មានការចែករំលែកចំណាយស្របតាមកម្មវិធី FPL របស់មនុស្ស
វ័យចំណាស់ និងជនពិការ។ ខ្ញុំទើបតែបានទទួលទឹកប្រាក់ចំនួន \$100**

⁴⁵ 22 C.C.R. §§ 50509(a). 50511(a)(2), (d)(1)(A)-(B). – [\(ត្រលប់ទៅឯកសារមេ\)](#)

⁴⁶ មើល [POMS SI 01130.130](#). – [\(ត្រលប់ទៅឯកសារមេ\)](#)

⁴⁷ 22 C.C.R. § 50402; POMS SI 01120.010, [POMS SI 01120.010](#). – [\(ត្រលប់ទៅឯកសារមេ\)](#)

**ពិមីងរបស់ខ្ញុំសម្រាប់ថ្ងៃខួបកំណើតរបស់ខ្ញុំ។ ខ្ញុំភ័យខ្លាចថា
វានឹងធ្វើឱ្យខ្ញុំគ្មានសិទ្ធិទទួលបាន Medi-Cal សម្រាប់ខែនេះ។**

ចំណូលដែលអាចរាប់បញ្ចូលបានរបស់អ្នកផ្អែកតែលើចំណូល SSDI របស់
អ្នកប៉ុណ្ណោះ គឺ \$1180 (\$1200 ដក \$20 សម្រាប់ការកាត់ចំណូលណាមួយ⁴⁸)
ក្នុងមួយខែ ដែលទាបជាងចំនួនកំណត់នៃចំណូលសម្រាប់កម្មវិធី A&D FPL 2018
ដែលមានចំនួន \$1242 ក្នុងមួយខែសម្រាប់បុគ្គលមួយរូប។
ដោយសារតែអំណោយពិមីងរបស់អ្នកត្រូវបានចាត់ទុកថាជាចំណូលដែល
មិនមែនទទួលបានពីការងារ ដែលកើតឡើងមិនទៀងទាត់ ឬមិនញឹកញាប់
នៅក្នុងអត្ថន័យរបស់ 22 CCR § 50542(a) ពីព្រោះតែវាគឺជាចំណូលដែល
មិនទទួលបានលើសពីពីរដងក្នុងមួយត្រីមាស និងជាចំណូលដែលមិនត្រូវ
បានរំពឹងទុកយ៉ាងសមហេតុផលនោះ ទឹកប្រាក់ចំនួន \$60 ដំបូងត្រូវបាន
លើកលែង។ ដូច្នោះ មានតែទឹកប្រាក់ចំនួន \$40
នៃអំណោយនោះប៉ុណ្ណោះដែលត្រូវបានរាប់បញ្ចូល
អាស្រ័យហេតុនេះចំណូលដែលអាចរាប់បញ្ចូលបានរបស់អ្នកនឹងមានចំនួន \$1220
ដែលនៅតែទាបជាងចំនួនកំណត់នៃចំណូលសម្រាប់ឆ្នាំ 2018⁴⁹

ទោះបីជាអំណោយនោះបានធ្វើឱ្យអ្នកមានចំណូលលើសពីចំនួនកំណត់នៃ
ចំណូលនៅក្នុងខែណាមួយក៏ដោយ អត្ថប្រយោជន៍របស់អ្នកនឹងបន្តក្នុង
រយៈពេលយ៉ាងតិចមួយខែទៀត ដើម្បីអនុញ្ញាតដល់ការកំណត់ឡើងវិញ
ដូចដែលត្រូវបានតម្រូវដោយ Welf. & ស្ថាប័ន ក្រម § 14005.37
និងសន្តត់ថាអំណោយនោះមិនបានធ្វើឱ្យអ្នកមានធនធាន
លើសពីចំនួនកំណត់នៃធនធានរបស់អ្នកសម្រាប់ខែបន្ទាប់ទៀតនោះ
អត្ថប្រយោជន៍ Medi-Cal របស់អ្នកនឹងគ្មានការប្រែប្រួលនោះទេ។

⁴⁸ 22 CCR § 50549.2. - [\(ត្រលប់ទៅឯកសារមេ\)](#)

⁴⁹ វិធានរបស់ SSI មានភាពរឹតត្បិតជាងចំពោះចំណុចនេះ ដែលការកាត់
ចំណូលបន្ថែមដែលមិនទៀងទាត់ ឬមិនញឹកញាប់នឹងអនុវត្ត ប្រសិនបើ
ចំណូលនោះកើតឡើងតែមួយដងក្នុងមួយត្រីមាស និងគ្មានការកាត់ប្រាក់
បន្ថែមនោះទេ ប្រសិនបើចំណូលនោះទទួលបានពីប្រភពដូចគ្នានឹងប្រភព
ដែលបានទទួលកាលពីត្រីមាសមុន ឬត្រីមាសក្រោយ ទោះបីជានៅក្នុង
ត្រីមាសខុសគ្នាក៏ដោយ។ 20 CFR § 416.1124(c)(6). - [\(ត្រលប់ទៅឯកសារមេ\)](#)

**នៅពេលណាដែលខ្ញុំត្រូវតែប្រាប់ផ្នែកសន្តិសុខសង្គម
ឬក្រសួងសុខាភិបាលភាពប្រចាំខោនធីអំពីការទូទាត់ប្រាក់តែមួយលើក?**

អ្នកត្រូវតែប្រាប់ក្រសួងសុខាភិបាលភាពប្រចាំខោនធីអំពីចំណូលនៅក្នុងរយៈពេល
10 ថ្ងៃបន្ទាប់ពីអ្នកទទួលបានវា⁵⁰ ឧទាហរណ៍
ប្រសិនបើអ្នកទទួលបានការទូទាត់ប្រាក់នៅថ្ងៃទី 5 ខែធ្នូ
អ្នកត្រូវតែប្រាប់ក្រសួងសុខាភិបាលភាពប្រចាំខោនធីអំពីការទូទាត់ប្រាក់នោះ
ឲ្យបានមុនថ្ងៃទី 15 ខែធ្នូ។

កំណត់សម្គាល់៖ យើងណែនាំឲ្យអ្នកធ្វើការរាយការណ៍អំពីចំណូលរបស់អ្នក
(និងរបៀបដែលអ្នកបានចំណាយវា) ជាលាយលក្ខណ៍អក្សរ និងដាក់ជូននូវ
របាយការណ៍ចំណូលទៅកាន់ខោនធីដោយផ្ទាល់។
ថតចម្លងអ្វីដែលអ្នកបានដាក់ជូនទុកនៅជាមួយអ្នក និងស្នើសុំឲ្យមានការ
ប្រថាប់ត្រាកាលបរិច្ឆេទនៅលើនោះ។
រក្សាទុកបង្កាន់ដៃបង់ប្រាក់នៃរបៀបដែលអ្នកចំណាយប្រាក់របស់អ្នក
ពីព្រោះ
ខោនធីអាចស្នើសុំបង្កាន់ដៃបង់ប្រាក់ទាំងនេះទុកជាភស្តុតាងដែលអ្នកបា
នចាយវាយប្រាក់នោះ និងឧទាហរណ៍៖
សូមកុំលាក់វានៅក្រោមពូករបស់អ្នក។

**ហេតុអ្វីបានជាខ្ញុំត្រូវប្រាប់ក្រសួងសុខាភិបាលភាពប្រចាំខោនធីអំពីការទូទាត់
ប្រាក់តែមួយលើក?**

ក្រសួងសុខាភិបាលភាពប្រចាំខោនធីត្រូវកំណត់អំពីសិទ្ធិទទួលបាន
អត្ថប្រយោជន៍របស់អ្នក។ ប្រសិនបើអ្នកទទួលបានការទូទាត់ប្រាក់តែមួយលើក
និងរក្សាទុកវារហូតដល់ខែបន្ទាប់ វាប្រហែលជាអាចធ្វើឲ្យអ្នកមានចំណូល
និង/ឬធនធានលើសពីចំនួនកំណត់នៃចំណូល
និង/ឬធនធានដែលអាចរាប់បញ្ចូលបានសម្រាប់ខែនោះ
ដែលធ្វើឲ្យអ្នកគ្មានសិទ្ធិទទួលបាន Medi-Cal ឬអ្នកត្រូវបាន
ដាក់ឲ្យស្ថិតនៅក្នុងកម្មវិធី ABD MN ដែលប្រហែលជាមានការចែករំលែកចំណាយ។

⁵⁰ សុខាភិបាលភាព & ស្ថាប័ន ក្រម 14005.37(h); 22 C.C.R § 50185(a)(4)។ –
[\(ត្រលប់ទៅឯកសារមេ\)](#)

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលអាចប្រចាំខោនធីនិងមានបំណងដឹង
អំពីរបៀបដែលអ្នកបានចំណាយប្រាក់នោះ។

**តើខ្ញុំអាចចំណាយប្រាក់ដែលលើសនៃទឹកប្រាក់ទូទាត់តែមួយលើកដែល
មិនកើតឡើងម្តងទៀតបានដោយរបៀបណា?**

ជម្រើសមួយអាចជាការចំណាយប្រាក់លើអ្វីមួយដែលជាធនធានដែលមានការលើកលែង។ ឧទាហរណ៍នៃធនធានដែលមានការលើកលែង រួមមាន ផ្ទះ រថយន្ត ទំនិញនៅក្នុងគ្រួសារ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ទ្រព្យសម្បត្តិដែលមានភាពចាំបាច់សម្រាប់ទ្រទ្រង់ខ្លួនឯង ការធានារ៉ាប់រងពេញមួយជីវិត ទីបញ្ចុះសព និងធានារ៉ាប់រងលើការបញ្ចុះសព ឬសន្សំប្រាក់នៅក្នុងផែនការដើម្បីសម្រេចបាននូវការទ្រទ្រង់ខ្លួនឯង (PASS)។⁵¹

ជម្រើសមួយទៀតអាចជាការដាក់ទឹកប្រាក់មួយចំនួន ឬទាំងអស់នៅក្នុងអ្វីដែលត្រូវបានហៅថា មូលនិធិបញ្ជី OBRA – ដូចជា នៅក្នុងមូលនិធិបញ្ជីជាក្រុមជាដើម – ដូច្នោះអ្នកអាចប្រើប្រាស់ប្រាក់ដើម្បីធ្វើឲ្យគុណភាពនៃជីវិតរបស់អ្នកមានភាពល្អប្រសើរឡើងដោយមិនបាត់បង់អត្ថប្រយោជន៍របស់អ្នកឡើយ។⁵²

អ្នកក៏អាចបង្កើតមូលនិធិបញ្ជីសម្រាប់តម្រូវការពិសេស។⁵³ ការកែប្រែនៃច្បាប់ស្តីពីមូលនិធិបញ្ជីសម្រាប់តម្រូវការពិសេសនៅពេលនេះ ធ្វើឲ្យអត្ថប្រយោជន៍នៃមូលនិធិបញ្ជីសម្រាប់ជនពិការអាចបង្កើតមូលនិធិបញ្ជីមួយសម្រាប់ខ្លួនគាត់ ឬខ្លួននាង ជំនួសឲ្យ

⁵¹ 22 C.C.R. §§ 50418, 50425-50489, 50551.5; [ទីភ្នាក់ងារសេវាសុខភាព និងប្រជាជននៃរដ្ឋកាលីហ្វ័រញ៉ា “ចំនួនកំណត់នៃទ្រព្យសម្បត្តិទូទៅរបស់ Medi-Cal” ខែមេសា ឆ្នាំ 2014 បានប្រើប្រាស់នៅថ្ងៃទី 23 ខែឧសភា ឆ្នាំ 2018។ – \(ត្រលប់ទៅឯកសារមេ\)](#)

⁵² 22 C.C.R § 50489 *et seq.*, ACWDL លេខ៖ 95-75 និង 06-24។ – [\(ត្រលប់ទៅឯកសារមេ\)](#)

⁵³ 22 C.C.R. § 50489.9. – [\(ត្រលប់ទៅឯកសារមេ\)](#)

ការតម្រូវឱ្យឪពុក/ម្តាយ ជីដូន/ជីតា អាណាព្យាបាលស្របច្បាប់របស់
អត្តតាហកដែលជាជនពិការ ឬគុណការ ធ្វើការបង្កើតមូលនិធិបញ្ជីនោះ។⁵⁴
ការកែប្រែនេះមានប្រសិទ្ធភាពអនុវត្តសម្រាប់
មូលនិធិបញ្ជីដែលត្រូវបានបង្កើតឡើងនៅ ឬនៅក្រោយថ្ងៃទី 13 ខែធ្នូ ឆ្នាំ
2016។⁵⁵ វាមានសារៈសំខាន់ក្នុងការកត់សម្គាល់ថា
មូលនិធិបញ្ជីនេះត្រូវតែបានបង្កើតឡើងសម្រាប់អត្តតាហកនៅមុនពេល
ដែលពួកគេឈានដល់វ័យ 65 ឆ្នាំ។⁵⁶

ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីជម្រើសទាំងនេះ និងជម្រើសផ្សេងទៀត
យើងសំណូមឱ្យអ្នកធ្វើការទាក់ទងទៅកាន់អ្នកតស៊ូមតិដើម្បីកំណែទម្រង់
មណ្ឌលចាស់ជរានៃរដ្ឋកាលីហ្វ័រញ៉ា – [យុត្តិធម៌ និងការតស៊ូមតិអំពី
ការថែទាំរយៈពេលវែងនៃ CANHR](#) – ដើម្បីទទួលបានដំបូន្មាន និង
ការបញ្ជូនទៅកាន់មេធាវីដែលមានឯកទេសនៅក្នុងផ្នែកទាំងនេះ។⁵⁷

**អ្នកក៏អាចត្រួតពិនិត្យវេបសាយរបស់ហិរញ្ញវិស័យនៃរដ្ឋកាលីហ្វ័រញ៉ាសម្រាប់
ព័ត៌មានបន្ថែមអំពីគណនី CalABLE។ សូមមើល
ហិរញ្ញវិស័យនៃរដ្ឋកាលីហ្វ័រញ៉ា។⁵⁸ ប្រសិនបើអ្នកក្លាយជាពិការមុនអាយុ 26 ឆ្នាំ
អ្នកប្រហែលជាអាចសន្សំប្រាក់បានរហូតដល់ \$14,000 ក្នុងមួយឆ្នាំ
និងរហូតដល់មានទឹកប្រាក់សរុបចំនួន \$100,000**

⁵⁴ ACWDL No. 17-13. – [\(ត្រលប់ទៅឯកសារមេ\)](#)

⁵⁵ *Id.* – [\(ត្រលប់ទៅឯកសារមេ\)](#)

⁵⁶ 42 U.S.C. § 1396p(d)(4)(A). – [\(ត្រលប់ទៅឯកសារមេ\)](#)

⁵⁷ ចូលទៅកាន់ទីនេះ ដើម្បីទទួលបានព័ត៌មានបន្ថែម៖ [យុត្តិធម៌
និងការតស៊ូមតិអំពីការថែទាំរយៈពេលវែងនៃ CANHR](#). – [\(ត្រលប់ទៅឯកសារមេ\)](#)

⁵⁸ សូមមើលផងដែរនូវ [CalAble ផ្តល់ជូនជនពិការនូវ
សន្តិសុខផ្នែកហិរញ្ញវត្ថុកាន់តែអស្ចារ្យជាងមុន](#) និង [កម្មវិធី CalAble –
សំណួរដែលត្រូវបានសាកសួរជាញឹកញាប់](#) សម្រាប់ព័ត៌មានបន្ថែម។ –
[\(ត្រលប់ទៅឯកសារមេ\)](#)

**នៅក្នុងគណនីសន្សំសំចៃដែលទទួលបានអត្ថប្រយោជន៍ពីប្រាក់ពន្ធ
ដែលហោថា គណនី ABLE នៅមុនពេលដែល SSI ឬ Medi-Cal
របស់អ្នករងការជះឥទ្ធិពល។⁵⁹ នេះមានន័យថា**

**អ្នកសន្សំប្រាក់នៅក្នុងគណនី ABLE មួយ ចំនួនកំណត់នៃ
ធនធានដែលអាចរាប់បញ្ចូលបាននឹងមិនអនុវត្តចំពោះអ្នក សម្រាប់
SSI ឬ Medi-Cal នោះទេ ហើយអ្នកនឹងអាចមានប្រាក់រហូតដល់
\$100,000 នៅក្នុងគណនីនោះ។ ជាមួយគ្នានេះដែរ
អ្នកអាចមានទាំងគណនី ABLE និងមូលនិធិបញ្ជីសម្រាប់
តម្រូវការពិសេស។**

របាយសាច់ប្រាក់នានាពីគណនី ABLE របស់អ្នកមិនរាប់បញ្ចូលជាចំណូលនោះទេ
ហើយអ្នកអាចប្រើប្រាស់ប្រាក់ពីគណនី ABLE របស់អ្នកដើម្បីធ្វើការ
ចាយវាយទៅលើការធ្វើឱ្យចំណាយនានាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជា
ការស្នាក់នៅ ការធ្វើដំណើរ និងការថែទាំសុខភាព ជាដើម។⁶⁰

អត្ថប្រយោជន៍មួយទៀតរបស់គណនី ABLE
គឺថាអ្នកអាចទទួលបានរបាយសាច់ប្រាក់ពីគណនីនេះ ហើយវានឹងមិនត្រូវ
បានរាប់បញ្ចូលថាជាធនធាននោះទេ ដរាបណាអ្នកកំពុងតែរក្សាទុក
ទឹកប្រាក់ដើម្បីទូទាត់ចំណាយនៃពិការភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
ដែលមិនទាក់ទងនឹងការស្នាក់នៅ។⁶¹ ឧទាហរណ៍៖ ប្រសិនបើអ្នកដកប្រាក់ចំនួន
\$500 ពីគណនីរបស់អ្នកនៅក្នុង
ខែមិថុនាដើម្បីទូទាត់ចំណាយផ្នែកវេជ្ជសាស្ត្រដែលត្រូវបានរំពឹងទុក
ណាមួយដែលនឹងកើតឡើងនៅក្នុងខែកញ្ញានោះ ទឹកប្រាក់ចំនួន \$500 នោះ

⁵⁹ 26 U.S.C. § 529A អាចស្វែងរកបាននៅ [P.O.M.S. SI 01130.740](#)។ –
[\(ត្រលប់ទៅឯកសារមេ\)](#)

⁶⁰ សូមមើល [P.O.M.S. SI 01130.740\(C\)](#). – [\(ត្រលប់ទៅឯកសារមេ\)](#)

⁶¹ សូមមើល [P.O.M.S. SI 01130.740\(C\)\(5\)\(a\)](#). – [\(ត្រលប់ទៅឯកសារមេ\)](#)

មិនត្រូវបានរាប់បញ្ចូលថាជាធនធានមួយ សម្រាប់ខែមិថុនា ខែកក្កដា ខែសីហា និងខែកញ្ញានោះទេ។⁶²

ចុះប្រសិនបើខ្ញុំកំពុងស្ថិតនៅក្នុង MAGI Medi-Cal និងទទួលបានការទូទាត់ប្រាក់តែមួយលើកវិញនោះ?

ជាទូទៅ ចំណូលមិនជាប់ពន្ធ ដែលស្របតាមវិធាន IRS នឹងមិនត្រូវបានរាប់បញ្ចូលនោះទេ នៅពេលធ្វើការកំណត់អំពីសិទ្ធិទទួលបានផ្នែកហិរញ្ញវត្ថុស្របតាម MAGI។ នេះមានន័យថា ចំណូលដែលមិនជាប់ពន្ធណាមួយ ដូចជាការទទួលមរតក ជាដើម នឹងមិនរាប់បញ្ចូលនៅក្នុងចំណូល MAGI របស់អ្នកនោះទេ។⁶³ អាហាររូបករណ៍

ឬជំនួយហិរញ្ញវត្ថុសម្រាប់និស្សិតដែលទទួលបានអាហាររូបករណ៍ដែលមិនត្រូវបានប្រើប្រាស់សម្រាប់ជាចំណាយក្នុងការរស់នៅនឹងមិនត្រូវបានរួមបញ្ចូលនៅក្នុងចំណូលនោះទេ។⁶⁴

សម្រាប់បញ្ជីដែលកាន់តែពេញលេញមួយនៃអ្វីដែលត្រូវបានរាប់បញ្ចូល និងអ្វីដែលមិនត្រូវបានរាប់បញ្ចូលនៅក្នុង MAGI របស់អ្នកនោះ សូមមើលលិខិតព័ត៌មានរបស់ផ្នែកសិទ្ធិទទួលបាន Medi-Cal (MEDIL) លេខ I 17-09។⁶⁵ កម្មវិធី MAGI និងកម្មវិធីរបស់កុមារគោលដៅដែលមានចំណូលទាប ពុំមានចំនួនកំណត់នៃធនធាន/ទ្រព្យសកម្មនោះទេ។⁶⁶ គេណែនាំថា អ្នកមិនត្រូវរាយការណ៍អំពីចំណូលណាមួយនោះទេ រហូតទាល់តែអ្នកទទួលបានចំណូលនោះយ៉ាងជាក់ស្តែង។

⁶² សូមមើល [P.O.M.S. SI 01130.740\(C\)\(5\)\(c\)](#). – (ត្រលប់ទៅឯកសារមេ)

⁶³ សូមមើល [លិខិតព័ត៌មានរបស់ផ្នែកសិទ្ធិទទួលបាន Medi-Cal លេខ៖ I 17-09](#)។ – (ត្រលប់ទៅឯកសារមេ)

⁶⁴ 42 C.F.R. § 603(e)(2). – (ត្រលប់ទៅឯកសារមេ)

⁶⁵ MEDIL I 17-09. – (ត្រលប់ទៅឯកសារមេ)

⁶⁶ 42 C.F.R. § 603(g). – (ត្រលប់ទៅឯកសារមេ)

ចំណូលជាប់ពន្ធដែលត្រូវបានទទួលជាការទូទាត់ប្រាក់តែមួយលើក - ដូចជា
ការឈ្នះល្បែងស៊ីសង ឬការឈ្នះឆ្នោត ប្រាក់រង្វាន់ ឬរង្វាន់នានា
ការសងប្រាក់ដល់និយោជិតវិញដែលត្រូវបានផ្តល់ជូននៅក្នុងការទូទាត់ណាមួយ
អត្ថប្រយោជន៍នៃធានារ៉ាប់រងលើភាពគ្មានការងារធ្វើតាមបែបប្រតិសកម្ម
និងអត្ថប្រយោជន៍នៃការចូលនិវត្តន៍របស់បុគ្គលិកនៅអយស្ស័យយាន
ឬរបាយសាច់ប្រាក់ដែលទូទាត់តែមួយលើកពីផែនការ
ចូលនិវត្តន៍ដែលមានគុណសម្បត្តិគ្រប់គ្រាន់ណាមួយពីនិយោជករបស់អ្នកស្លាប់ -
ត្រូវបានចាត់ទុកថាជាចំណូលតែនៅក្នុងខែដែលបានទទួលវាតែប៉ុណ្ណោះ។⁶⁷
នៅខែដំបូងបន្ទាប់ពីនោះ វានឹងមិនត្រូវបានរាប់បញ្ចូលថាជាធនធាន ឬ
“ទ្រព្យសកម្ម” នោះទេ។

ប្រសិនបើអ្នកទទួលបានសោធននិវត្តន៍សម្រាប់ពិការភាពដែលអ្នកបាន
ទូទាត់ប្រាក់សម្រាប់វា (ខុសពីសោធននិវត្តន៍សម្រាប់ពិការភាពដែលត្រូវបាន
ទូទាត់ប្រាក់ដោយនិយោជកណាម្នាក់) ចំណូលនោះមិនត្រូវបានរាប់បញ្ចូលនោះទេ
ពីព្រោះចំណូលនោះត្រូវបានលើកលែងពីពន្ធលើចំណូល។

ប្រសិនបើអ្នកបានបំពេញតាមវិធាន IRS ដែលបានពន្យល់នៅទីនេះហើយនោះ -
[IHSS/ព័ត៌មានអំពីការបញ្ជាក់យល់ព្រមដោយខ្លួនឯងចំពោះ](#)
[អ្នកផ្តល់សេវានៅក្នុងការរស់នៅ](#) - ចំណូលនៃ IHSS របស់អ្នកនឹង
មិនរាប់បញ្ចូលនោះទេ ពីព្រោះវាត្រូវបានលើកលែងពីពន្ធលើចំណូល
(ប៉ុន្តែមិនមែនពីពន្ធលើសន្តិសុខសង្គម ឬ Medicare នោះទេ)។

យើងខ្ញុំចង់ដឹង ពីយោបល់លោកអ្នក! សូមបំពេញ កម្រងសំណួរអង្កេត
អំពីការផ្សព្វផ្សាយ របស់យើងខ្ញុំ ហើយប្រាប់យើងខ្ញុំ ពីយោបល់លោកអ្នកផង!
[\[ធ្វើការស្ទង់មតិ\]](#)

សម្រាប់ជំនួយផ្នែកច្បាប់ សូមហៅទូរស័ព្ទ ទៅលេខ 800-776-5746 ឬ បំពេញ
[ទម្រង់បែបបទសំណើ សុំជំនួយ](#)។ សម្រាប់គោលបំណងផ្សេងៗ ទៀត សូមទៅទូរស័ព្ទ

⁶⁷ 42 C.F.R § 435.603(e)(1); MEDIL I 17-09.- [\(ត្រលប់ទៅឯកសារមេ\)](#)

ទៅលេខ 916-504-5800 (កាលីហ្វ័រញ៉ាខាងជើង); 213-213-8000
(កាលីហ្វ័រញ៉ាខាងត្បូង) ។

*កម្មវិធីសិទ្ធិជនពិការ កាលីហ្វ័រញ៉ា ទទួលបានមូលនិធិទ្រទ្រង់ ពីប្រភពផ្សេងៗ
ជាច្រើន, សម្រាប់បញ្ជីពេញលេញ អំពីអ្នកផ្តល់មូលនិធិ, សូមចូលទៅ
[http://www.disabilityrightsca.org/
Documents/ListofGrantsAndContracts.html](http://www.disabilityrightsca.org/Documents/ListofGrantsAndContracts.html).*